



**ក្រសួងសង្គមកិច្ច អតីតយុទ្ធជន
និងយុវនីតិសម្បទា**

របាយការណ៍

មុកសរុបលទ្ធផលការងារប្រចាំខែមករា ឆ្នាំ ២០១៤ និងទិសដៅអនុវត្តបន្ត

អនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី២ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិបច្ចុប្បន្នកម្ពុជា ២០០៩-២០១៣ រាជរដ្ឋាភិបាលសម្រេចបាននូវសមិទ្ធផលជាច្រើនគួរជាទីមោទន ជាអាទិ៍ ការរក្សាបាននូវសន្តិភាព សន្តិសុខ ស្ថិរភាពនយោបាយ និងស្ថានភាពម៉ាក្រូសេដ្ឋកិច្ចល្អប្រសើរ ជាកត្តាជំរុញឲ្យកម្ពុជាទទួលបានកំណើនសេដ្ឋកិច្ច ៧.៦% ចំណូលមធ្យមសម្រាប់មនុស្សម្នាក់កើនឡើងដល់ ១.០៣៦ដុល្លារអាមេរិកក្នុងមួយឆ្នាំ អាត្រាភាពក្រីក្រត្រូវបានកាត់បន្ថយមកត្រឹម ១៩.៨% ហើយសុខុមាលភាពប្រជាជនត្រូវបានលើកកម្ពស់ជាលំដាប់។

ឆ្នាំ២០១៤ គឺជាឆ្នាំដំបូងនៃការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ដែលប្រកាសដាក់ឲ្យប្រើដោយសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៣។ ត្រង់មុំទី៣ នៃចតុកោណទី៤ ស្តីពីការអភិវឌ្ឍប្រព័ន្ធសុវត្ថិភាពសង្គម បានបង្ហាញយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការជួយដល់ជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទក្នុងសង្គម ជាពិសេស កុមារកំព្រា កុមារងាយរងគ្រោះស្ត្រី ជនចាស់ជរា ជនពិការ អតីតយុទ្ធជន និងអតីតមន្ត្រីរាជការស៊ីវិល។

ដើម្បីរួមចំណែកក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ ជាពិសេស ជនរងគ្រោះ និងងាយរងគ្រោះ ក្រសួង ស.អ.យ បានដាក់ចេញនូវយុទ្ធសាស្ត្រ ៣យ៉ាង និងកម្មវិធីអាទិភាពចំនួន ៨ចំណុច ដំហានទី៣ គឺ (ក).យុទ្ធសាស្ត្រ ៣យ៉ាង រួមមាន (១). បង្កើនប្រសិទ្ធភាពសេវាសុខុមាលភាពសង្គម (២). ពង្រឹងពង្រីកប្រព័ន្ធសន្តិសុខសង្គម និង(៣).ពង្រឹងសមត្ថភាពស្ថាប័ន និងកៀរគរប្រកបធនធានទាំងផ្នែកបច្ចេកទេសនិងហិរញ្ញវត្ថុ និង(ខ).កម្មវិធីអាទិភាព ៨ចំណុច គឺ (១).អភិវឌ្ឍសុខុមាលភាពសម្រាប់ជនរងគ្រោះនិងងាយរងគ្រោះ និងកិច្ចការគ្រួសារ (២).អភិវឌ្ឍសុខុមាលភាពកុមារ និងយុវនីតិសម្បទា (៣).អភិវឌ្ឍសុខុមាលភាពជនពិការ (៤).អភិវឌ្ឍសុខុមាលភាពមនុស្សចាស់ (៥).អភិវឌ្ឍរបបសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល (៦).អភិវឌ្ឍសុខុមាលភាពអតីតយុទ្ធជន (៧).បង្កើតប្រព័ន្ធសន្តិសុខសង្គមទូលំទូលាយសម្រាប់ប្រជាជនកម្ពុជា និង(៨).អភិវឌ្ឍសមត្ថភាពស្ថាប័ន និងពង្រឹងភាពជាដៃគូ។

ជាអាទិ៍ក្នុងខែមករា ឆ្នាំ២០១៤នេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាអនុវត្តសម្រេចបានលទ្ធផលដូចខាងក្រោម៖

I-លទ្ធផលការងារ

១. ការងារអាទិភាពទី ១

អភិវឌ្ឍសុខុមាលភាពសម្រាប់ជនរងគ្រោះនិងងាយរងគ្រោះ និងកិច្ចការគ្រួសារ

ក-ការងារសម្របសម្រួលជនរងគ្រោះនិងងាយរងគ្រោះ

-បានសហការជាមួយអាជ្ញាធរខេត្ត កាកបាទក្រហមកម្ពុជា អង្គការជាតិ អន្តរជាតិ សប្បុរសជននានា នាំយកអំណោយជួយដល់ជនរងគ្រោះដោយគ្រោះធម្មជាតិ និងជនក្រីក្រងាយរងគ្រោះនៅខេត្តកំពង់ឆ្នាំងចំនួន ១.៥៣៩គ្រួសារ។

ខ-ការងារជនអនាថា

-មន្ទីរ ស.អ.យ រាជធានីភ្នំពេញ បានទទួលជនអនាថាចំនួន ២៩នាក់ (ស្រី ០៩នាក់) ព្រមទាំងបានធ្វើការអប់រំ ពិគ្រោះយោបល់ និងបានបញ្ជូនទៅទទួលសេវាបន្តនៅអង្គការមិត្តសំឡាញ់ចំនួន ១៣នាក់ មជ្ឈមណ្ឌលទារកជាតិចំនួន ០១នាក់ និងសមាហរណកម្មទៅសហគមន៍វិញចំនួន ១៥នាក់

-មន្ទីរ ស.អ.យ រាជធានីភ្នំពេញ បានគ្រប់គ្រងជនក្រីក្រគ្មានទីពឹងចំនួន ៧២នាក់ ស្រី ៤០នាក់

-ស្រង់ស្ថិតិជនអនាថាបានចំនួន ១១៥នាក់ ក្នុងនោះ ខេត្តស្ទឹងត្រែងចំនួន ០៩នាក់ ឧត្តរមានជ័យចំនួន ១៩នាក់ កំពង់ឆ្នាំងចំនួន ០៩នាក់ និងខេត្តកំពង់ធំចំនួន ៦៨នាក់។

គ-ការទប់ស្កាត់ការរីករាលដាលជំងឺហ៊ីវ អេដស៍

-បានសហការជាមួយអង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ បង្កើតមុខរបរខ្នាតតូច និងផ្តល់សម្ភារៈផ្សេងៗជូនដល់គ្រួសារ និងកុមារដែលរងផលប៉ះពាល់ដោយជំងឺអេដស៍

-ស្រង់ស្ថិតិកុមារផ្ទុកមេរោគអេដស៍ និងរងផលប៉ះពាល់ដោយជំងឺអេដស៍បានចំនួន ៤.៥៩៥នាក់ ក្នុងនោះ ខេត្តសៀមរាបចំនួន ២.១៣៦នាក់ កំពង់ឆ្នាំងចំនួន ១.៩៦៨នាក់ កំពង់ធំចំនួន ៤៤១នាក់ និងអង្គការសង្គ្រោះជនអស់សង្ឃឹមចំនួន ៥០នាក់។

ឃ-ការងារកិច្ចការគ្រួសារ និងយេនឌ័រ

បានចូលរួមកិច្ចប្រជុំ និងសិក្ខាសាលាផ្សេងៗ។

ង-ការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងការធ្វើសមាហរណកម្មជនទេត្រោះ

ង-១-ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស

-បាននិងកំពុងពិនិត្យ កែសម្រួលសេចក្តីព្រាងគោលការណ៍ណែនាំ ស្តីពីការកំណត់អត្តសញ្ញាណ និងការបញ្ជូនជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងរៀបចំសេចក្តីព្រាងសារាចរណែនាំអនុវត្តនីតិវិធីសមាហរណកម្មជនរងគ្រោះក្រោមជនសមត្ថកិច្ចក្រសួង ស.អ.យ

-បាននិងកំពុងពិនិត្យ កែសម្រួលសេចក្តីព្រាងប្រកាសស្តីពី បទដ្ឋានអប្បបរមាថែទាំជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទដែលស្នាក់នៅក្នុងមណ្ឌល និងរៀបចំឧបករណ៍ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តគោលនយោបាយ បទដ្ឋានអប្បបរមា ស្តីពីកិច្ចការពារសិទ្ធិជនរងគ្រោះដោយអំពើជួញដូរមនុស្ស។

ង-២-ការងារសមាហរណកម្ម និងកិច្ចការពារជនទេត្រោះ

មន្ទីរ ស.អ.យ រាជធានីភ្នំពេញ បានទទួលនារីរងគ្រោះដោយអំពើជួញដូរមនុស្សចំនួន ០៨នាក់ និងបានធ្វើការអប់រំ ណែនាំ ពិគ្រោះយោបល់ បញ្ជូនទៅស្ថានីយ៍សម្បទា និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅអង្គការបណ្តាញស្ត្រីរួមគ្នា ។

ង-៣-ការងារមណ្ឌលសំបកដោយប័ក

-មណ្ឌលសំបកប៉ាយប័កបានទទួលពលករចំណាកស្រុកពីប្រទេសថៃចំនួន ១០២លើក ស្មើនឹង ៤.៧៥៨នាក់ ស្រី ៤.៦៥៨នាក់ កុមារចំនួន ៣៦៧នាក់ (កុមារី ១៣៦នាក់)

-បានធ្វើសម្ភាសន៍ជាមួយពលករចំណាកស្រុកពីប្រទេសថៃ ដើម្បីកំណត់អត្តសញ្ញាណជនរងគ្រោះ និងងាយរងគ្រោះដោយសារការជួញដូរ និងបានដកហូតជនរងគ្រោះចំនួន ១០នាក់ ព្រមជាមួយនោះ បានបញ្ជូនទៅទទួលសេវាពីអង្គការកម្ពុជាដើម្បីជួយស្ត្រីមានវិបត្តិចំនួន ០៦នាក់ អង្គការតំណាក់ទីកចំនួន ០២នាក់ និងអង្គការកុមារទស្សនៈពិភពលោកចំនួន ០២នាក់

-បានផ្តល់សម្លៀកបំពាក់ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃដល់ជនរងគ្រោះចំនួន ១០នាក់ ដោយក្នុងម្នាក់ ទទួលបាន ខោ ២ អាវយឺត ២ កន្សែងពោះគោ ១ ខោទ្រនាប់ ២ ស្បែកជើងធ្នាក់ ១គូ សាប៊ូកក់សក់ ១ដប ថ្នាំ ជុសធ្មេញ ១ ប្រាសជុសធ្មេញ ១ សាប៊ូដុំ ១ សាប៊ូម្សៅ ១កញ្ចប់ និងថង់ដាក់សម្ភារៈ ១

-តាមដានអតិថិជនចំនួន ០៩ករណី។

២.ការងារអេទិភាពទី ២

អភិវឌ្ឍសុខុមាលភាពកុមារ និងយុវនីតិសម្បទា

ក-ការងារសុខុមាលភាពកុមារ

-បានចុះធ្វើបច្ចុប្បន្នភាពកុមារកំព្រាដែលរស់នៅក្នុងមជ្ឈមណ្ឌលកុមារកំព្រាភៀនឃ្លាំង មានកុមារកំព្រា ចំនួន ១១៦នាក់

-បានសហការជាមួយអង្គការម្តប់ម្តងក្នុងការធ្វើសមាហរណកម្មកុមារចំនួន ៤៤នាក់ ទៅរស់នៅ សហគមន៍វិញ

-បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការភូមិកុមារអេសអូអេសក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានអ្នកចូលរួម សរុបប្រមាណចំនួន ៣.៥០០នាក់ នៅខេត្តក្រចេះ។

ក-១-ការងារមជ្ឈមណ្ឌលកុមារកំព្រា និងការថែទាំកុមារ

-រហូតមកដល់បច្ចុប្បន្នមណ្ឌលកុមារកំព្រាមានចំនួន ២២៥កន្លែង បានទទួលកុមារកំព្រា ទារកកំព្រា កុមារ ពិការសរុបចំនួន ១១.៨៥៦នាក់ ក្នុងនោះមណ្ឌលរបស់រដ្ឋមាន ២២កន្លែង បានទទួលចិញ្ចឹមកុមារកំព្រាចំនួន ២.២៤៤នាក់។ កុមារកំព្រាសុទ្ធតែទទួលនូវសេវាស្នាក់នៅ អប់រំ ចិញ្ចឹមបីបាច់ថែរក្សា បង្កលក្ខណៈឱ្យរៀនសូត្រ ចំណេះដឹងទូទៅ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងធ្វើសមាហរណកម្មទៅរស់នៅសហគមន៍វិញ។ មជ្ឈមណ្ឌលកុមារកំព្រារបស់រដ្ឋចំនួន ៣កន្លែង បានទទួលការជួយឧបត្ថម្ភបន្ថែមពីសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងនោះមាន៖ មណ្ឌលភៀនឃ្លាំង អង្គរ ១២គោន ប្រាក់ ២៤.០០០.០០០ រៀល/ឆ្នាំ មណ្ឌលកម្ពុជា-បារាំង-ហុងគ្រី អង្គរ ១២គោន ប្រាក់ ១២លានរៀល/ឆ្នាំ និងមណ្ឌល កូលាប ទី ៤ ទឹកប្រាក់ ១២លានរៀល/ឆ្នាំ។ ក្រៅពីការថែទាំក្នុងមណ្ឌល កុមារកំព្រា កុមារងាយរងគ្រោះជាច្រើន ទៀត បានទទួលចិញ្ចឹមថែទាំ និងផ្តល់សេវាឧបត្ថម្ភផ្សេងៗទៀត នៅក្នុងសហគមន៍ដោយសាច់ញាតិ គ្រួសារធម៌ គ្រួសារចិញ្ចឹម នៅតាមវត្តអារាម និងតាមកម្មវិធីផ្សេងៗទៀតរបស់អង្គការជាតិ និងអន្តរជាតិនានា

-បានចេញប្រកាសលុបឈ្មោះកុមារពីបញ្ជីបើកប្រាក់គោលនយោបាយចំនួន ៤៧នាក់ និងប្រកាស បញ្ចូលកុមារឱ្យស្នាក់នៅក្នុងមណ្ឌលរដ្ឋ និងទទួលរបបគោលនយោបាយចំនួន ០៣នាក់

-បានចុះត្រួតពិនិត្យ វាយតម្លៃទីតាំងអនុវត្តគម្រោងរបស់អង្គការចំនួន ៥។

ក-២-ការងារថែទាំជំនួសចំពោះកុមារ និងអធិការកិច្ច

-បាននិងកំពុងពិនិត្យ កែសម្រួលសេចក្តីព្រាងអនុក្រឹត្យ ស្តីពីរបបគោលនយោបាយចំពោះជនរងគ្រោះ ស្នាក់នៅក្នុងមជ្ឈមណ្ឌលរបស់រដ្ឋ

-បាននិងកំពុងពិនិត្យ កែសម្រួលសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រងមណ្ឌលថែទាំកុមារ។

ក-៣-ការងារកិច្ចការសេវាកុមារតាមសហគមន៍

-បានរៀបចំសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារបច្ចេកទេសរបស់គណៈកម្មការត្រួត ពិនិត្យ និងវាយតម្លៃលើសេវាមូលដ្ឋានកុមាររងគ្រោះ និងងាយរងគ្រោះ។

ក-៤-ការងារស្មុំកូនចិញ្ចឹម

- បានទទួលរបាយការណ៍ស្តីពីការវិវឌ្ឍរបស់កុមារចំនួន ៦៥ករណី
- បានចេញប្រកាសស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់អាជ្ញាធរកណ្តាលស្មុំកូនអន្តរប្រទេស និងប្រកាសស្តីពីការតែងតាំងសមាសភាពអាជ្ញាធរកណ្តាលស្មុំកូនអន្តរប្រទេស
- បានចេញប្រកាសស្តីពីការណែនាំការអនុវត្តនីតិវិធីស្មុំកូនអន្តរប្រទេសដោយសាច់ញាតិ និងនីតិវិធីស្មុំកូនអន្តរប្រទេសចំពោះកុមារដែលត្រូវការនូវការថែទាំពិសេស និងកុមារមានតម្រូវការពិសេស
- បានបោះពុម្ពសៀវភៅណែនាំស្តីពីនីតិវិធីពិនិត្យសំណុំឯកសារស្មុំកូនអន្តរប្រទេស
- បញ្ជូនមន្ត្រីចំនួន ០៤នាក់ ទៅចូលរួមវគ្គបណ្តុះបណ្តាលស្តីពីស្មុំកូនអន្តរប្រទេសចំនួន ១០ថ្ងៃ នៅសាធារណរដ្ឋកូរ៉េ
- ពិនិត្យសំណុំឯកសារពាក្យសុំធ្វើកិច្ចសហប្រតិបត្តិការស្មុំកូនអន្តរប្រទេសរបស់ទីភ្នាក់ងារអាមេរិក American World Adoption និង American Adopt Abroad។

ខ-ការងារយុវនីតិសម្បទា

ខ-១-ការអប់រំ ទប់ស្កាត់កុមារ យុវជនប្រព្រឹត្តបទល្មើស និងសេពគ្រឿងញៀន

មជ្ឈមណ្ឌលយុវនីតិសម្បទាទាំង ០៧កន្លែង (មណ្ឌលជីវិតថ្មីភ្នំបាក់ មណ្ឌលឱកាសខ្ញុំរាជធានីភ្នំពេញ មណ្ឌលពិភពនៃក្តីសង្ឃឹមបាត់ដំបង មណ្ឌលកងរាជអាវុធបាត់ដំបង មណ្ឌលបញ្ជាការដ្ឋានកងរាជអាវុធបន្ទាយមានជ័យ មណ្ឌលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនសៀមរាប មណ្ឌលបញ្ជាការដ្ឋានកងរាជអាវុធបាត់ព្រះសីហនុ) បាននិងកំពុងទទួលបានជនរងគ្រោះដោយសារការប្រើប្រាស់គ្រឿងញៀនចំនួន ១.០២៩នាក់ ជនរងគ្រោះដោយសារការប្រើប្រាស់គ្រឿងញៀនដែលស្នាក់នៅក្នុងមណ្ឌលសុទ្ធតែទទួលបានការអប់រំ កែប្រែស្តារនីតិសម្បទា និងបណ្តុះបណ្តាលវិជ្ជាជីវៈ

-បានសហការជាមួយអគ្គលេខាធិការដ្ឋានអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន ផ្សព្វផ្សាយអំពីផលប៉ះពាល់នៃគ្រឿងញៀន និងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀននៅសកលវិទ្យាល័យបាត់ដំបង ខេត្តបាត់ដំបង សកលវិទ្យាល័យមានជ័យ ខេត្តបន្ទាយមានជ័យ និងសកលវិទ្យាល័យអង្គរ ខេត្តសៀមរាប មានអ្នកចូលរួមសរុបចំនួន ៨៤៧នាក់។

ខ-២-ការការពារអនីតិជន

-បាននិងកំពុងជំរុញសុំការឯកភាពពីទីស្តីការគណៈរដ្ឋមន្ត្រី លើសេចក្តីព្រាងច្បាប់ស្តីពីយុត្តិធម៌អនីតិជន។

ខ-៣-ការស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន

-ក្នុងខែមករា ឆ្នាំ២០១៤នេះ មជ្ឈមណ្ឌលយុវនីតិសម្បទាទាំង ០៧កន្លែង នៅសល់ជនរងគ្រោះដោយសារការប្រើប្រាស់គ្រឿងញៀនជាក់ស្តែងចំនួន ១.០២៩នាក់។ ដោយឡែក អង្គការម្លប់តាប៉ាងខេត្តព្រះសីហនុ បានទទួល និងគ្រប់គ្រងអ្នកប្រើប្រាស់គ្រឿងញៀនចំនួន ១៨៥នាក់ ស្រីចំនួន ២៣នាក់។

គ-ការងារក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក)

- បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីការពង្រឹងយន្តការការពារកុមារ ដែលមានអ្នកចូលរួមចំនួន ៨០នាក់ មកពីក្រសួង ស្ថាប័ន អង្គការមិនមែនរដ្ឋាភិបាល និងតំណាងកុមារ
- បានរៀបចំទស្សនាទាន និងគម្រោងថវិកាសម្រាប់ការសិក្សា ស្រាវជ្រាវក្រោមប្រធានបទ “ការបោះបង់ការសិក្សានៅកម្រិតមធ្យមសិក្សាបឋមភូមិ” និងរៀបចំព្រឹត្តិបត្រព័ត៌មានស្ថានភាពកុមារលេខ៣ របស់ ក.ជ.ក

-បានរៀបចំវគ្គបំប៉នសមត្ថភាពលើសេចក្តីព្រាងសៀវភៅសិក្សាស្តីពីសិទ្ធិកុមារ អ្នកមានអ្នកចូលរួមចំនួន ២៨នាក់

-ធ្វើបច្ចុប្បន្នភាពជាប្រចាំ គេហទំព័រ ក.ជ.ក (www.cncc.gov.kh)។ សម្រាប់ខែមករា ឆ្នាំ២០១៤នេះ មានអ្នកចូលទស្សនាចំនួន ២៨៧នាក់ មកពី ២៥ប្រទេស

-បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការអនុវត្តអនុសាសន៍របស់គណៈកម្មាធិការសិទ្ធិកុមារនៃអង្គការសហប្រជាជាតិ ដើម្បីពិនិត្យ និងផ្តល់យោបល់ក្នុងការបែងចែងអនុសាសន៍ទៅតាមក្រសួង ស្ថាប័ននិងអង្គការពាក់ព័ន្ធ ដែលមានអ្នកចូលរួមសរុបចំនួន ១០៤នាក់ មកពីក្រសួង ស្ថាប័ន អង្គការពាក់ព័ន្ធ និងតំណាងកុមារ

-បានរៀបចំសិក្ខាសាលា ស្តីពីការចាប់ផ្តើមរៀបចំផែនការជាតិអភិវឌ្ឍន៍កុមាររយៈពេល ១០ឆ្នាំ ២០១៥-២០២៥ ស្ថាប័ននិងអង្គការពាក់ព័ន្ធ ដែលមានអ្នកចូលរួមសរុបចំនួន ១១៤នាក់ មកពីក្រសួង ស្ថាប័ន អង្គការពាក់ព័ន្ធ ក.ជ.ក ថ្នាក់រាជធានី ខេត្ត និងតំណាងកុមារ

-បាននិងកំពុងពិនិត្យ កែសម្រួលផែនការយុទ្ធសាស្ត្រឆ្នាំ២០១៤-២០១៨ របស់ ក.ជ.ក

-បានរៀបចំវគ្គបណ្តុះបណ្តាលភាសាអង់គ្លេស ស្តីពីជំនាញក្នុងការសរសេរដល់មន្ត្រីអគ្គលេខាធិការដ្ឋាន ក.ជ.ក។

៣. ការងារទេសភាពទី៣

អភិវឌ្ឍសុខុមាលភាពជនពិការ

ក-ការងារសុខុមាលភាពជនពិការ

-អនុវត្តតាមអនុក្រឹត្យលេខ ១០៨ អនក្រ.បក ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១០ ស្តីពីការកំណត់អត្រា និងបែបបទនៃការជ្រើសរើសជនពិការចូលបម្រើការងារ (២%សម្រាប់ក្រសួងស្ថាប័នរដ្ឋ និង១%សម្រាប់វិស័យឯកជន) គិតមកដល់ឆ្នាំ២០១៣នេះ ក្រសួង ស្ថាប័នរដ្ឋចំនួន ៣៣ បានទទួលជនពិការចំនួន ១.៦៣៣នាក់ ស្មើ ០.៤៣%នៃផែនការ ចូលបម្រើការងារ

-បាននិងកំពុងរៀបចំលិខិតបទដ្ឋានសម្រាប់ការអនុវត្តអនុក្រឹត្យស្តីពីការកំណត់អត្រា និងបែបបទនៃការជ្រើសរើសជនពិការចូលបម្រើការងារ

-បាននិងកំពុងរៀបចំបទប្បញ្ញត្តិ និងគោលការណ៍សម្រាប់អនុវត្តការងាររដ្ឋបាលសិទ្ធិជនពិការ។

ខ-ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងមុខរបរ

-មជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គមពោធិ៍សែនជ័យ និងបន្ទាយព្រាបបានបណ្តុះបណ្តាលវិជ្ជាជីវៈដល់ជនពិការបានចំនួន ១១០នាក់ ស្រី ២៥នាក់ លើ ៧មុខជំនាញ ក្នុងនោះ មានជំនាញកសិកម្មចំនួន ១៨នាក់ អេឡិចត្រូនិចចំនួន ២៥នាក់ ជួសជុលម៉ាស៊ីនចំនួន ២៨នាក់ កាត់ដេរសម្លៀកបំពាក់ចំនួន ២១នាក់ កាត់ដេរស្បែកជើងចំនួន ០៧នាក់ ចម្លាក់ចំនួន ០៤នាក់ និងផ្នែកជួសជុលទូរស័ព្ទចំនួន ០៧នាក់។ ទន្ទឹមនេះ បានដោះស្រាយការងារជូនជនពិការបានចំនួន ១៩នាក់។

គ-ការងារមូលនិធិជនពិការ

-ធ្វើបច្ចុប្បន្នភាពគេហទំព័រមូលនិធិជនពិការ ដែលមានឈ្មោះថា www.pwdf.gov.kh

-ធ្វើបច្ចុប្បន្នភាពព័ត៌មានរបស់មូលនិធិជនពិការចូលក្នុងបណ្តាញទំនាក់ទំនងសង្គម Facebook

-បានទទួលចំណូលពីការដាក់ហិបជនពិការទទួលបានថវិកាសរុប៖ ប្រាក់រៀលចំនួន ៣.១១៦.៦០០ប្រាក់ដុល្លារអាមេរិកចំនួន ១៥១\$ ប្រាក់សិង្កបុរីចំនួន ១០ដុល្លារ ប្រាក់រៀតណាមចំនួន ៤០០.០០០ដុង ប្រាក់ម៉ាឡេស៊ីចំនួន ៧៨៧៥ហ្គីត ប្រាក់ថៃចំនួន ៤២០បាត ប្រាក់ប្រ៊ុយណេចំនួន ៣ដុល្លា ប្រាក់ចិនចំនួន ២៧៥យ៉េន និងប្រាក់អូស្ត្រាលីចំនួន ៥ដុល្លារ

-បានចុះអធិការកិច្ច ដើម្បីពិនិត្យ និងផ្ទៀងផ្ទាត់ចំណូលចំណាយនៅមជ្ឈមណ្ឌលជាតិស្តារលទ្ធភាព ពលកម្មជនពិការភ្លេង និងសាលាបណ្តុះបណ្តាលបច្ចេកទេសអរយវៈសិប្បនិម្មិត និងរណបកម្មភ្នំពេញ

-បានរៀបចំ និងកែសម្រួលរបាយការណ៍ថ្មីតាមប្រព័ន្ធ PMS4។

ក-១-ការផ្តល់សេវាស្តារលទ្ធភាពពលកម្មជូនជនពិការ

មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្ម និងរោងជាងទាំង ១៥កន្លែង បានផ្តល់សេវាស្តារលទ្ធភាពគ្រប់ប្រភេទ ជូនជនពិការបានចំនួន ៨.០៧៨នាក់ ក្នុងនោះ ស្រីចំនួន ៣.១៦៩នាក់ និងជនពិការដោយសារមិន សំណល់ជាតិ ផ្ទះសល់ពីសង្គ្រាមចំនួន ៧១៥នាក់។ ក្រៅពី ការទទួលសេវាដោយឥតគិតថ្លៃពីមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្ម ជនពិការក៏បានទទួលការឧបត្ថម្ភ ជាប្រាក់អាហារ និងថ្លៃធ្វើដំណើរទៅមកផងដែរ។

ក-១-១-ការស្តារលទ្ធភាពពលកម្មកាយសម្បទា

បានបំពាក់ដៃសិប្បនិម្មិតចំនួន ១៤នាក់ ជើងសិប្បនិម្មិតចំនួន ២៣៦នាក់ ផ្តល់ស្បែកជើងពិសេស ៧៣ នាក់ រណបជើង ២១២នាក់ រណបដៃ ១៤នាក់ រណបដងខ្លួន ១១នាក់ ផ្តល់រទេះរុញ ១៣៦គ្រឿង រុំកំបោរដៃ ជើង ១៣៧នាក់ ផ្តល់ឈើច្រត់កំភួនដៃ ៣១២នាក់ ផ្តល់ឈើច្រត់ជ្រុងភ្លៀក ១០៤នាក់ ឧបករណ៍សម្រាប់ឈរ និងដើរ ៣១នាក់ ផ្តល់ឈើច្រត់ ០៤នាក់ ជួសជុលឧបករណ៍សិប្បនិម្មិត ៤៩៣នាក់ ជួសជុលរណប ២១៨នាក់ ជួសជុលរទេះរុញ ៧១គ្រឿង សរុបការផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាចំនួន ១.៧៣៦នាក់។

ក-១-២-ការស្តារលទ្ធភាពពលកម្មវេជ្ជសាស្ត្រ

បានផ្តល់សេវាស្តារវេជ្ជសាស្ត្រជូនជនពិការចំនួន ៦.៣៤២នាក់ ក្នុងនោះ មានព្យាបាលដោយចលនា ១.០៦២នាក់ ពិគ្រោះ និងព្យាបាលភ្នែក ៣.០៥១នាក់ វះកាត់ភ្នែក ១.៤៣៣នាក់ ដាក់កែវភ្នែកសិប្បនិម្មិត ០៥ នាក់ ដាក់កញ្ចក់កែវភ្នែក ២៣៩នាក់ ផ្តល់វ៉ែនតា ១០៧នាក់ វះកាត់ពិការលើផ្ទៃមុខ និងដៃជើង ១៥៥នាក់ ពិគ្រោះជនពិការដោយជំងឺយូង ២១៦នាក់ និងព្យាបាលជំងឺយូង ៧៤នាក់។

ឃ-ការស្តារលទ្ធភាពពលកម្មនៅតាមសហគមន៍

- បានអនុវត្តកម្មវិធីស្តារលទ្ធភាពពលកម្មនៅតាមសហគមន៍នៅតាមរាជធានីខេត្តចំនួន ២១
- បានចុះពិនិត្យ វាយតម្លៃ និងស្វែងយល់ពីស្ថានភាពជនពិការនៅខេត្តពោធិ៍សាត់ និងខេត្តកំពត
- បានលើកទឹកចិត្តឲ្យជនពិការបង្កើតក្រុមជួយខ្លួនឯងនៃជនពិការបានចំនួន ១.៩៥០ក្រុម។

៤.ការងារអេទិភាពទី៤

អភិវឌ្ឍសុខុមាលភាពមនុស្សចាស់

-គិតមកដល់ខែមករា ឆ្នាំ២០១៤នេះ សមាគមមនុស្សចាស់សរុបចំនួន ៥៦៩សមាគម និងសមាជិកសរុប ចំនួន ១៨៣.៤៣១នាក់ ត្រូវបានបង្កើតនៅតាមរាជធានី ខេត្តទាំង ២៤ សំដៅជួយគ្នាទៅវិញទៅមកនៅតាម សហគមន៍ សកម្មភាពសំខាន់ៗរបស់សមាគមគឺការចុះសួរសុខទុក្ខសមាជិកមានជំងឺ ការរៀបចំបុណ្យសព និង ការលើកកម្ពស់សុខុមាលភាព

-បានចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយមនុស្សចាស់ព្រឹទ្ធាចារ្យនៅឃុំរលាំងចក ខេត្តកំពង់ស្ពឺ ចំនួន ៣៨៥នាក់ និងបានផ្តល់អំណោយជាវត្ថុអនុស្សាវរីយ៍ និងថវិកាមួយចំនួន

-សិក្សាស្រាវជ្រាវ រៀបចំកែសម្រួលគោលនយោបាយជាតិសម្រាប់មនុស្សចាស់នៅកម្ពុជា និងលិខិត បទដ្ឋានគតិយុត្តពាក់ព័ន្ធ ដើម្បីអភិវឌ្ឍន៍សហគមន៍ និងសមាគមមនុស្សចាស់

-រៀបចំសេចក្តីព្រាងគោលការណ៍ណែនាំស្តីពីការថែទាំមនុស្សចាស់នៅតាមលំនៅឋាននៅកម្ពុជា

-បានរៀបចំសេចក្តីព្រាងប្រកាសស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់លេខាធិការដ្ឋាននៃគណៈ កម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់។

៥. ការងារអាទិភាពទី៥

អភិវឌ្ឍន៍របបសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល

-បានរៀបចំ និងផ្សព្វផ្សាយសេចក្តីជូនដំណឹងស្តីពីការធ្វើបច្ចុប្បន្នភាពចំពោះនិវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈដែលជាអតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុកនៅខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី ឧត្តរមានជ័យ ព្រះវិហារ ប៉ៃលិន និងខេត្តកោះកុង តាមសារព័ត៌មាន វិទ្យុ និងទូរទស្សន៍

-បានបំពេញបែបបទលើកិច្ចសន្យាផ្ទេរសិទ្ធិសម្រាប់និវត្តជន ឬជនបាត់បង់សម្បទាវិជ្ជាជីវៈ ដែលមានជំងឺមិនអាចធ្វើដំណើរមកបើកប្រាក់គោលនយោបាយប្រចាំខែនៅតាមប្រព័ន្ធធនាគារចំនួន ៣០នាក់

-បានបើកផ្តល់របបសន្តិសុខសង្គមជូនគ្រួសាររបស់សពនិវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈចំនួន ៨៧នាក់ និងប្រាក់គោលនយោបាយប្រចាំខែជូនអ្នកនៅក្នុងបន្ទុករបស់សពនិវត្តជន ជនបាត់បង់វិជ្ជាជីវៈ និងកូនកំព្រារបស់សពមន្ត្រីរាជការស៊ីវិលចំនួន ១១៤នាក់

-ចុះបើកប្រាក់សោធនប្រចាំខែជូននិវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈដែលមានជំងឺដល់គេហដ្ឋានចំនួន ១០នាក់

-បើកផ្តល់ប្រាក់សោធនតាមប្រព័ន្ធធនាគារអេស៊ីលីដា ភីអិលស៊ី ជូនសិទ្ធិវន្តថ្មីចំនួន ១៣នាក់

-បើកផ្តល់ប្រាក់រំលឹកសោធនតាមប្រព័ន្ធធនាគារជូនសិទ្ធិវន្តថ្មីចំនួន ២៤នាក់

-បានធ្វើបច្ចុប្បន្នភាពសិទ្ធិវន្តចូលក្នុងប្រព័ន្ធព័ត៌មានវិទ្យាបានចំនួន ១.៣១៤នាក់ (និវត្តជនចំនួន ១.២៥០នាក់ និងជនបាត់បង់សម្បទាវិជ្ជាជីវៈចំនួន ៦៤នាក់) និងអ្នកនៅក្នុងបន្ទុកចំនួន ១.០៩៤នាក់ (ប្រពន្ធនៅក្នុងបន្ទុកនិវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈចំនួន ៨១៥នាក់ កូននៅក្នុងបន្ទុកនិវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈចំនួន ១១៥នាក់ ប្រពន្ធនៅក្នុងបន្ទុកសពនិវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈចំនួន ១៦៣នាក់ និងកូននៅក្នុងបន្ទុកសពនិវត្តជនចំនួន ០១នាក់)

-បានផ្ទៀងផ្ទាត់តារាងបើកប្រាក់សោធនខេត្តបាត់ដំបង បន្ទាយមានជ័យ ពោធិ៍សាត់ កែប កំពត ព្រះសីហនុ កំពង់ស្ពឺ និងខេត្តតាកែវ

-បានពិនិត្យផ្ទៀងផ្ទាត់ និងធ្វើបច្ចុប្បន្នភាពជូនសិទ្ធិវន្តនៃ ប.ជ.ស ជាប្រចាំ និងផ្តល់សាលាកបត្រជូនសិទ្ធិវន្តដែលទើបនឹងចូលនិវត្ត

-ប្រគល់សៀវភៅធនាគារជូនសិទ្ធិវន្តចំនួន ៣៨២នាក់

-បានកែសម្រួលទម្រង់ និងធ្វើបច្ចុប្បន្នភាពព័ត៌មានគេហទំព័ររបស់ ប.ជ.ស ដែលមានឈ្មោះថា www.nssfc.gov.kh

-បានរៀបចំបែបបទដាក់មន្ត្រីឲ្យចូលនិវត្តចំនួន ៨១នាក់

-បានរៀបចំបែបបទឧបត្ថម្ភប្រាក់គោលនយោបាយប្រចាំខែជូនប្រពន្ធនៅក្នុងបន្ទុកចំនួន ១១២នាក់ និងកូននៅក្នុងបន្ទុកចំនួន ១៨នាក់

-លុបឈ្មោះសពនិវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈចំនួន ១០៧សព

-លុបឈ្មោះកូននិវត្តជន កូនជនបាត់បង់សម្បទាវិជ្ជាជីវៈ និងកូនកំព្រារបស់សពនិវត្តជនចំនួន ២៤នាក់

-រៀបចំគោលការណ៍បើកប្រាក់របបសន្តិសុខសង្គមជូនសពមន្ត្រីរាជការស៊ីវិលចំនួន ០៤នាក់

-បានកែសម្រួលកាំប្រាក់ជូននិវត្តជនចំនួន ០៣នាក់

-បានធ្វើបច្ចុប្បន្នភាពសិទ្ធិវន្តរបស់ ប.ជ.ស និងបានដាក់ឲ្យដំណើរការបើកផ្តល់របបសន្តិសុខសង្គមតាមប្រព័ន្ធធនាគារចំនួន ១៦៣៨នាក់ ខេត្ត ក្នុងនោះមាន រាជធានីភ្នំពេញ ខេត្តកណ្តាល ស្វាយរៀងព្រៃវែង កំពង់ចាម កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ ព្រះសីហនុ កំពត កែប និងខេត្តតាកែវ

-បានចុះធ្វើអធិការកិច្ចការបើកផ្តល់របបសន្តិសុខសង្គមជូនគ្រួសារសពនិវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈនៅតាមរាជធានីខេត្តចំនួន ៤៧នាក់ និងបានបើកប្រាក់គោលនយោបាយជូនអ្នកនៅក្នុងបន្ទុករបស់សពនិវត្តជន សពជនបាត់បង់សម្បទាវិជ្ជាជីវៈ និងសពមន្ត្រីរាជការស៊ីវិលចំនួន ១១៥នាក់ នៅខេត្តកំពង់ធំ និងខេត្តសៀមរាប

-បានចុះពិនិត្យនិវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈដែលមានជំងឺសុំផ្ទេរសិទ្ធិនៅតាមរាជធានីខេត្តចំនួន ៣១នាក់។

៦.ការងារអធិការកិច្ច

អភិវឌ្ឍសុខុមាលភាពអតីតយុទ្ធជន

ក-បេឡាជាតិអតីតយុទ្ធជន (ប.ជ.អ)

-បានកែសម្រួល និងដំឡើងប្រាក់សោធន និងប្រាក់ឧបត្ថម្ភផ្សេងៗជូនអតីតយុទ្ធជន និងគ្រួសារ ជាប្រចាំ

-បានធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងគ្រួសារ នៅខេត្តបន្ទាយមានជ័យ និងអនុវត្តការបើកប្រាក់របបសន្តិសុខសង្គមតាមប្រព័ន្ធធនាគារចំនួន ១៩រាជធានី ខេត្ត

-ផ្ទេរអតីតយុទ្ធជនតាមមន្ទីរ ស.អ.យ រាជធានីខេត្តចំនួន ១១៧គ្រួសារ និងបញ្ចូលបន្ទុក (កូនជនពិការ និងប្រពន្ធ) ចំនួន ២៧នាក់

-ទទួលអតីតយុទ្ធជនដែលផ្ទេរពីក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃចំនួន ៣៤៤នាក់

-ផ្តល់ប្រាក់បូជាសព មួយលើកដំបូង និងប្រាក់ធានារ៉ាប់រងសង្គមដល់អតីតយុទ្ធជនចំនួន ៨៣នាក់ សរុបជាថវិកាចំនួន ២៨២.៥១៧.០៨៩៛

-ប្រគល់សិទ្ធិកាន់កាប់សៀវភៅបើកប្រាក់ឧបត្ថម្ភប្រចាំខែជូនគ្រួសារពលី មរណៈចំនួន ១១នាក់

-កែសម្រួលប្រាក់ឧបត្ថម្ភគោលនយោបាយប្រចាំខែជូនអតីតយុទ្ធជនចំនួន ១.៧៥៤នាក់

-ចុះត្រួតពិនិត្យការបើកប្រាក់រំលឹកជូនអតីតយុទ្ធជន និងគ្រួសារចំនួន ៨៣៣នាក់ នៅខេត្តសៀមរាប

តារាងកំណត់ប្រាក់របបសន្តិសុខសង្គមជូនអតីតយុទ្ធជន និងគ្រួសារ:

ល.រ	មុខសញ្ញា	ចំនួន	បន្ទុកដែលត្រូវទទួលរបប							ទឹកប្រាក់សរុប
			ឪពុក	ម្តាយ	ប្រពន្ធ	អា.ព្យា	កូន	អ្នកបម្រើ	សរុប	
១	ជនពលី	២២	៤	៨	២២		២៤	-	៥៨	៣៦២.៤០០៛
២	ជនមរណៈ	៧២	៥	១២	៦៦	២	៥០	-	១៣៥	៨៦១.៦០០៛
៣	ជនពិការ	២	-	-	២	-	-	-	២	២៤៣.៦៤០៛
៤	និវត្តជន	-	-	-	-	-	-	-	-	-
៥	ជនបាត់បង់	៧	-	-	៥	-	៦	-	១១	-
សរុប		១០៣	៩	២០	៩៥	២	៨០	-	២០៦	៣.៣៨៥.៨៥៦៛

(ប្រភព៖បេឡាជាតិអតីតយុទ្ធជន)

តារាងលុបឈ្មោះអតីតយុទ្ធជន និងគ្រួសារចេញពីបញ្ជីបើកប្រាក់ប្រចាំខែ:

ល.រ	មុខសញ្ញា	ចំនួន	បន្ទុកដែលត្រូវកាត់ចេញ							ទឹកប្រាក់សរុប
			ឪពុក	ម្តាយ	ប្រពន្ធ	អា.ព្យា	កូន	អ្នកបម្រើ	សរុប	
១	ជនពលី	១០៧	២៣៤	១៩២	១១០		៥៥១	-	១.០៨៧	៦.៤៣១.២០០៛
២	ជនមរណៈ	២៣	១	១	៦	-	៣២	-	៤០	២៩៨.៤០០៛
៣	ជនពិការ	១១	-	-	៧១	-	៣៤២	-	៤១៣	៥.១០៧.៣៦៧៛
៤	និវត្តជន	៣	-	-	៧២	-	៧២៧	-	៧៩៩	៥.១៧៣.៥៩៦៛
៥	ជនបាត់បង់	១	-	-	៥	-	៤៨	-	៥៣	៤០៦.២០៦៛
សរុប		១៥៥	២៣៥	១៩៣	២៦៤	-	១.៧០០	-	២.៣៩២	១៧.៤១៦.៧៦៩៛

(ប្រភព៖បេឡាជាតិអតីតយុទ្ធជន)

តារាងលុបឈ្មោះអតីតយុទ្ធជន និងគ្រួសារ និងទទួលស្គាល់ជាជនពលី និងមរណៈវិញ៖

ល.រ	មុខសញ្ញា	ចំនួន	បន្ទុកដែលទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ							ទឹកប្រាក់សរុប
			ឪពុក	ម្តាយ	ប្រពន្ធ	អា.ព្យា	កូន	អ្នកបម្រើ	សរុប	
១	ជនពិការ	២២	-	-	២០	-	១៣	១	៣៤	៤.៥១៣.៣៣០៛
២	និវត្តជន	៥៥	-	-	៥១	-	៧៥	-	១២៦	១៨.៩១៤.៧២៦៛
៣	ជនបាត់បង់	៦	-	-	៥	-	១១	-	១៦	១.៦២០.៦៦៤៛
សរុប		៨៣	-	-	៧៦	-	៩៩	១	១៧៦	២៥.០៤៨.៧២០៛

(ប្រភព៖បេឡាជាតិអតីតយុទ្ធជន)

តារាងអតីតយុទ្ធជន និងគ្រួសារ ដែលកំពុងទទួលរបបសន្តិសុខសង្គម ក្នុងមករា ឆ្នាំ២០១៤៖

ល.រ	មុខសញ្ញា	ចំនួន	អ្នកនៅក្នុងបន្ទុក							ទឹកប្រាក់សរុប
			ឪពុក	ម្តាយ	ប្រពន្ធ	អា.ព្យា	កូន	អ្នកបម្រើ	សរុប	
១	ជនពលី	៣៥.៥៣២	១១.៩៦១	១៩.៣៥៣	២៤.៤០៦	២១៧	២៤.៣២២	-	៨០.២៥៩	៤៨០.៧៦២.៨០០៛
៤០	ជនមរណៈ	៤.៧១៩	៩៥៥	១.៦៣១	៣.៦៣២	៥២	៥.៥៨២	-	១១.៤៥២	៨៣.៩៥០.៤០០៛
៣	ជនពិការ	២៧.៦៨០	-	-	២៤.៦៥១	-	២៦.០៣៦	១.៣៣៨	៥២.០២៥	៦.៨០៦.៩៤០.៥០០៛
៤	និវត្តជន	២៣.០៧១	-	-	២០.៥៨១	-	២១.០០៤	-	៤១.៥៨៥	៩.១៨៣.៧៨៨.៩២៨៛
៥	ជនបាត់បង់	១.៧២០	-	-	១.៣៩៦	-	១.៥៥៩	១៥	២.៩៧០	៤៥០.៧៨៨.២២៣៛
សរុប		៩២.៧២២	១២.៩១៦	២០.៩៨៤	៧៤.៦៦៦	២៦៩	៧៨.៥០៣	១.៣៥៣	១៨៤.៦៩១	១៧.០០៥.១៨០.៨៥១៛

(ប្រភព៖បេឡាជាតិអតីតយុទ្ធជន)

ខ-ការងារសមាគមអតីតយុទ្ធជន (ស.អ.ក)

-បានទទួលសំណុំបែបបទស្នើសុំប្រាក់បេឡាមរណសង្គ្រោះពី ស.អ.ក រាជធានីខេត្តចំនួន ១០២សព

-គិតពីឆ្នាំ២០០៨ មកដល់ខែមករា ឆ្នាំ២០១៤នេះ សំណុំបែបបទស្នើសុំប្រាក់ ប.ម.ស សរុបចំនួន ៤.៨៦៩សព និងបានចេញសេចក្តីសម្រេចស្តីពីការប្រគល់ថវិកា ប.ម.ស ជូនសមាជិក ស.អ.ក ចំនួន ៣.៦៧៣ សព នៅសល់ ១.១៩៦សព

-បានរៀបចំសេចក្តីសម្រេចស្តីពីការប្រគល់ថវិកា ប.ម.ស ជូនសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា រាជធានី ខេត្ត ក្រសួង ស្ថាប័ន វគ្គ ២៦ ចំនួន ១០០សព

-បានពិនិត្យផ្ទៀងផ្ទាត់សំណុំបែបបទស្នើសុំប្រាក់បេឡាមរណសង្គ្រោះរបស់ ស.អ.ក រាជធានី ខេត្ត ក្រសួង ស្ថាប័ន

-បានទទួល និងពិនិត្យសំណុំបែបបទអ្នកស្នើសុំសម្បទានដីសង្គមកិច្ចសរុបចំនួន ៤១គ្រួសារ

-បានរៀបចំសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការបង្កើតគណៈកម្មាធិការអន្តរក្រសួងសម្រាប់កំណត់ អត្តសញ្ញាណកងកម្លាំងប្រដាប់អាវុធចូលនិវត្តន៍ ចូលបាត់បង់សមត្ថភាពការងារ ពិការ និងគ្រួសារយុទ្ធជនពលី មរណៈ ដែលត្រូវទទួលសម្បទានដីសង្គមកិច្ច។

៧.ការងារអេទិភាពទី៧

បង្កើតប្រព័ន្ធសន្តិសុខសង្គមទូលំទូលាយសម្រាប់ប្រជាជនកម្ពុជា

ក្រសួងបាន និងកំពុងសិក្សាស្រាវជ្រាវឯកសារនានា ដើម្បីរៀបចំបង្កើតប្រព័ន្ធសន្តិសុខសង្គមទូលំ ទូលាយសម្រាប់មជ្ឈដ្ឋាននានា និងប្រជាជនទូទៅ។

៨.ការងារអេទិភាពទី៨

អភិវឌ្ឍសមត្ថភាពស្ថាប័ន និងពង្រឹងភាពជាដៃគូ

១.ការងាររដ្ឋបាល និងបុគ្គលិក

ក.ការងាររដ្ឋបាល

-បានរក្សាទុក និងតម្កល់លិខិតបទដ្ឋានគតិយុត្ត មានសណ្តាប់ធ្នាប់ របៀបរៀបរយ ត្រឹមត្រូវ និងលាក់ ការណ៍សម្ងាត់

-បានទទួលលិខិតចូលចំនួន ១.០២៣ច្បាប់ និងបញ្ជូនលិខិតចេញចំនួន ១.១៥៨ច្បាប់

-បានចេញលិខិតបេសកកម្មចំនួន ១២៥ដង។

ខ.ការងារបុគ្គលិក

-ក្របខ័ណ្ឌមន្ត្រីរាជការសរុប ១.៥៤៥នាក់ (ថ្នាក់ជាតិ ៥៣៦នាក់ និងក្រោមជាតិ ១.០០៩នាក់)

-បុគ្គលិកជាប់កិច្ចសន្យាសរុប ៦៧៨នាក់ (ថ្នាក់ជាតិ ១៦៨នាក់ និងក្រោមជាតិ ៥១០នាក់)

-តែងតាំង និងប្រគល់ភារកិច្ចជូនមន្ត្រីរាជការចំនួន ០៦នាក់

-តែងតាំងទីប្រឹក្សាអមក្រសួងចំនួន ០៧នាក់ និងបែងចែកភារកិច្ចជូនទីប្រឹក្សាអមក្រសួងចំនួន ១៤នាក់

-ផ្ទេរ និងសម្រួលភារកិច្ចជូនមន្ត្រីរាជការចំនួន ០២នាក់

-ផ្ទេរក្របខ័ណ្ឌមន្ត្រីរាជការផ្តាច់ចេញក្រសួងចំនួន ៤៩នាក់

-លុបឈ្មោះមន្ត្រីរាជការចេញពីក្របខ័ណ្ឌ (ទទួលមរណភាព) ចំនួន ០១នាក់

-ដាក់មន្ត្រីរាជការឲ្យចូលនិវត្តចំនួន ០២នាក់ ឲ្យស្ថិតក្នុងភាពទំនេរគ្មានបៀវត្សចំនួន ០១នាក់

-ផ្ទេរចូលចំនួន ០១នាក់។

គ.ការងារបៀវត្ស

-រៀបចំប្រាក់បៀវត្សប្រចាំខែជូនមន្ត្រីរាជការ បានទាន់ពេលវេលា

-រៀបចំប្រាក់បៀវត្សជូនមន្ត្រីតែងតាំងថ្មីចំនួន ១៤នាក់

-រៀបចំប្រាក់បំណាច់មុខងារជូនមន្ត្រីរាជការចំនួន ០១នាក់

-រៀបចំប្រាក់គរុកោសល្យជូនមន្ត្រីរាជការចំនួន ០១នាក់

-រៀបចំប្រាក់បៀវត្សជូនមន្ត្រីទើបផ្ទេរចូលចំនួន ០៧នាក់

-ផ្ទេរប្រាក់បៀវត្សជូនមន្ត្រីរាជការ ផ្តាច់ចេញពីតារាងបៀវត្សរបស់ក្រសួងចំនួន ៤៨នាក់

-បញ្ចូលបន្ទុកប្រពន្ធចំនួន ០១នាក់ និងបន្ទុកកូនចំនួន ០៣នាក់

-លុបឈ្មោះបន្ទុកកូនចំនួន ០១នាក់។

ឃ.ការងារអភិវឌ្ឍន៍ធនធានមនុស្ស

-បានបញ្ជូនមន្ត្រីទៅចូលរួមសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលផ្សេងៗ និងបានផ្សព្វផ្សាយព័ត៌មានស្តីពី ការផ្តល់អាហារូបករណ៍ និងការជ្រើសរើសមន្ត្រីចូលបម្រើការតាមក្រសួង ស្ថាប័ននានា

-បានផ្សព្វផ្សាយសារាចរ ស្តីពីការអនុវត្តគោលការណ៍ណែនាំ ស្តីពីនីតិវិធី និងវិធាននៃការតាក់តែង សេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ

២.ការងារផែនការ ស្ថិតិ និងសរុប

-បានធ្វើបច្ចុប្បន្នភាពជាប្រចាំគេហទំព័ររបស់ក្រសួង ស.អ.យ ដែលមានឈ្មោះ: www.mosvy.gov.kh មាន លិខិតបទដ្ឋានគតិយុត្ត របាយការណ៍ និងសកម្មភាពផ្សេងៗរបស់ថ្នាក់ដឹកនាំ

-បាននិងកំពុងពិនិត្យ កែសម្រួលសេចក្តីព្រាងផែនការយុទ្ធសាស្ត្រ ៥ឆ្នាំ ២០១៤-២០១៨ របស់ក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

-បាននិងកំពុងរៀបចំសេចក្តីព្រាងរបាយការណ៍ ស្តីពីការពិនិត្យមើលមុខងារឡើងវិញរបស់ក្រសួង ស.អ.យ។

៣. ការងារគ្រប់គ្រងថវិកា និងសម្ភារៈ

- បានផ្គត់ផ្គង់សម្ភារៈ បរិក្ខារ សង្ហារឹម ការជួសជុល និងប្រេងឥន្ធនៈ ជូនថ្នាក់ដឹកនាំ និងអង្គភាពក្រោម ឱវាទបានទាន់ពេលវេលា
- ការគ្រប់គ្រង និងការបើកផ្តល់បានអនុវត្តត្រឹមត្រូវ និងទាន់ពេលវេលា ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ មានប្រសិទ្ធភាព តម្លាភាព។

៤. ការងារសហប្រតិបត្តិការអន្តរជាតិ អាស៊ាន និងពិភពលោក

- បានចុះកិច្ចព្រមព្រៀងគម្រោងសហប្រតិបត្តិការជាមួយអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងអន្តរជាតិ ចំនួន ០១គម្រោង។ បច្ចុប្បន្ន ក្រសួងសហការជាមួយអង្គការចំនួន ១៥៩ ដែលមានថវិកាសរុបចំនួន ១៥៧.១៣៨.៥៤៥,៨៨ដុល្លារសហរដ្ឋអាមេរិក ក្នុងនោះអង្គការក្នុងស្រុកចំនួន ៥៨អង្គការ មានគម្រោងទឹក ប្រាក់សរុបចំនួន ៥១.៨៣៤.១០៧,៦៩ដុល្លារសហរដ្ឋអាមេរិក
- បានសម្របសម្រួល និងចេញលិខិតគាំទ្រជូនអង្គការទៅក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ លើការស្នើសុំពន្យាទិដ្ឋាការស្នាក់នៅជូនបុគ្គលិកបរទេសដែលបម្រើការងារក្នុងអង្គការចំនួន ០២ករណី សរុប ០៥នាក់ ស្នើសុំស្នាក់លេខយានយន្តប្រភេទអង្គការចំនួន ០៣ករណី សរុប ០៣គ្រឿង និងគាំទ្រគម្រោង កម្មវិធីអង្គការចំនួន ០២
- បានសម្របសម្រួលការនាំចូលសម្ភារៈ ឧបករណ៍ដែលការបង់ពន្ធជាបន្ទុករបស់រដ្ឋជូនអង្គការចំនួន ០២ករណី
- ក្រសួង ស.អ.យ បានចេញលិខិតគាំទ្រអង្គការចំនួន ០២
- បានរៀបចំសាលប្រជុំ និងសម្របសម្រួលក្នុងកិច្ចប្រជុំ និងពិធីផ្សេងៗចំនួន ២៩ដង។

៥. ការងារអធិការកិច្ច និងសវនកម្មផ្ទៃក្នុង

- បានចេញប្រកាស ស្តីពីការរៀបចំ និងការប្រព្រឹត្តរបស់អគ្គាធិការដ្ឋាន
- បានពិនិត្យ និងកែសម្រួលផែនការសវនកម្មផ្ទៃក្នុងបីឆ្នាំរំកិល ២០១៤-២០១៦ និងផែនការសកម្មភាព នានា។

II- ទិសដៅអនុវត្តបន្ត

១. អភិវឌ្ឍសុខុមាលភាពសម្រាប់ជនរងគ្រោះនិងទាយន្ត្រី និងកិច្ចការគ្រួសារ

- ស្រង់ស្ថិតិប្រជាជនរងគ្រោះ និងផ្តល់ជំនួយសង្គ្រោះបន្ទាន់
- បន្តដោះស្រាយបញ្ហាជនអនាថា ទប់ស្កាត់ការហូរចូលនៃជនអនាថាមកទីក្រុង ទីប្រជុំជន ឬឆ្លងដែន ទៅប្រទេសជិតខាង និងការធ្វើចំណាកស្រុកដោយគ្មានសុវត្ថិភាព
- បន្តសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងអង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ ដើម្បីអប់រំ បង្ការ ទប់ស្កាត់ ស្តារនីតិសម្បទា និងសមាហរណកម្មជនរងគ្រោះដោយអំពើជួញដូរមនុស្ស
- បន្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជំរុញការស្តារនីតិសម្បទា ទទួល ធ្វើសមាហរណកម្ម ប៉ាន់ ប្រមាណគ្រួសារ និងតាមដាន
- បន្តរៀបចំសេចក្តីព្រាងឧបករណ៍សម្រាប់វាស់វែងគោលនយោបាយ និងបទដ្ឋានអប្បបរមា ស្តីពីកិច្ច ការពារជនរងគ្រោះ និងការថែទាំជនរងគ្រោះនៅក្នុងមណ្ឌល។

២. អភិវឌ្ឍសុខុមាលភាពកុមារ និងយុវនីតិសម្បទា

- បន្តចេញប្រកាសបញ្ចេញបញ្ជូលកុមារកំព្រាពីមណ្ឌលកុមារកំព្រារបស់រដ្ឋនិងអង្គការ និងផ្សព្វផ្សាយ អំពីទម្រង់ក្នុងការបញ្ចេញបញ្ជូលកុមារក្នុងមណ្ឌលរដ្ឋ និងអង្គការ

-ត្រៀមរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីនីតិវិធីអនុវត្តគោលនយោបាយ ស្តីពីការថែទាំជំនួសចំពោះកុមារ ដល់ប្រធានមន្ទីរ ស.អ.យ ជនបង្គោលកិច្ចការនារី និងកុមារឃុំ សង្កាត់ និងសមាជិកគណៈកម្មាធិការទទួល បន្ទុកកិច្ចការនារី និងកុមារនៅក្នុងសង្កាត់នៃខេត្តកណ្តាល

-បន្តពិនិត្យ កែសម្រួលសេចក្តីព្រាងប្រកាសស្តីពីការសុំកូនក្នុងស្រុក

-បន្តពិនិត្យ កែសម្រួលសេចក្តីព្រាងប្រកាសស្តីពីទម្រង់បែបបទ និងលិខិតបទដ្ឋានសម្រាប់អនុវត្តនីតិវិធី សុំកូនអន្តរប្រទេស និងសុំកូនក្នុងស្រុក

-រៀបចំសៀវភៅផ្នែកស្តីពីព័ត៌មានសុំកូនអន្តរប្រទេស ជាភាសាខ្មែរ និងអង់គ្លេស

-រៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យរបស់កុមារដែលជាកម្មវត្ថុសុំកូនអន្តរប្រទេស និងកុមារដែលត្រូវបានគេ សុំ និងបង្កើតគេហទំព័ររបស់រដ្ឋបាលសុំកូនអន្តរប្រទេស

-រៀបចំសិក្ខាសាលាផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត របស់រដ្ឋបាលសុំកូនអន្តរប្រទេសដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ស្ថានទូត ទីភ្នាក់ងារសុំកូនអន្តរប្រទេស

-រៀបចំវគ្គបណ្តុះបណ្តាលស្តីពីការងារសុំកូនអន្តរប្រទេសដល់មន្ត្រីរដ្ឋបាលសុំកូនអន្តរប្រទេស

-បន្តសហការជាមួយស្ថាប័នមានសមត្ថកិច្ច អាណាព្យាបាល ដើម្បីបញ្ជូន ទទួលមកថែទាំ អប់រំ និង បណ្តុះបណ្តាលវិជ្ជាជីវៈដល់ជនរងគ្រោះដោយសារការប្រើប្រាស់គ្រឿងញៀន

-បន្តស្វែងរកដៃគូដើម្បីអភិវឌ្ឍវិស័យយុវនីតិសម្បទា និងពង្រឹងសេវាស្តារនីតិសម្បទាជនរងគ្រោះដោយ សារការប្រើប្រាស់គ្រឿងញៀនស្នាក់នៅក្នុងមជ្ឈមណ្ឌលបណ្តោះអាសន្នរបស់រដ្ឋ

-បន្តផ្សព្វផ្សាយអំពីផលប៉ះពាល់ និងការបង្កគ្រោះថ្នាក់ដោយសារគ្រឿងញៀន និងសិទ្ធិកុមារទំនាស់ នឹងច្បាប់ នៅតាមរាជធានី ខេត្ត និងតាមសហគមន៍

-បន្តរៀបចំសេចក្តីព្រាងអនុក្រឹត្យ ស្តីពីរបបគោលនយោបាយជនរងគ្រោះដោយគ្រឿងញៀនស្នាក់នៅ ក្នុងមជ្ឈមណ្ឌលរដ្ឋ

-បន្តរៀបចំសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការស្តារនីតិសម្បទា និងសមាហរណកម្មអនីតិជនប្រព្រឹត្តបទ ល្មើសនៅមណ្ឌលអប់រំកែប្រែ និងពន្ធនាគារ

-បន្តរៀបចំសេចក្តីព្រាងអនុក្រឹត្យ ស្តីពីវិធីសាស្ត្រព្យាបាល និងគ្រប់គ្រងវិធានការព្យាបាល និងស្តារនីតិ សម្បទាភាពញៀនគ្រឿងញៀន

-រៀបចំប្រកាសអន្តរក្រសួង ស្តីពីការចិញ្ចឹមបីបាច់ថែរក្សាកូនតាមម្តាយនៅក្នុងមណ្ឌលអប់រំកែប្រែ និង ពន្ធនាគារដែលមានអាយុចាប់ពី ៣ (បី)ឆ្នាំឡើងទៅ

-បន្តចេញប្រកាសបញ្ចេញបញ្ចូលជនរងគ្រោះ ពីមជ្ឈមណ្ឌលយុវនីតិសម្បទាអ្នកញៀនគ្រឿងញៀន

-បន្តសហការជាមួយក្រសួងសុខាភិបាល មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀន គ្រឿងញៀន រៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីការព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនស្នាក់នៅ ក្នុងមណ្ឌល

-បន្តរៀបចំសេចក្តីព្រាងផែនការជាតិអភិវឌ្ឍន៍កុមាររយៈពេល ១០ឆ្នាំ ២០១៥-២០២៥

-រៀបចំបោះពុម្ព និងចែកផ្សាយព្រឹត្តិបត្រស្ថានភាពកុមារលេខទី៣របស់ ក.ជ.ក ដល់ក្រសួង ស្ថាប័ន អង្គការពាក់ព័ន្ធ។

៣-អភិវឌ្ឍសុខុមាលភាពជនពិការ

-ជំរុញការរៀបចំលិខិតបទដ្ឋានគតិយុត្តសម្រាប់អនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជន ពិការស្របតាមគោលនយោបាយជាតិ ស្តីពីជនពិការ

-បន្តអនុវត្តកម្មវិធីសម្របសម្រួលថ្នាក់ជាតិលើសេវាស្តារលទ្ធភាពពលកម្មនៅសហគមន៍

- បន្តនិរន្តរភាពកម្មវិធីស្តារលទ្ធភាពពលកម្មកាយសម្បទាជូនជនពិការ
- ជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសម្គាល់ប្រភេទ និងកម្រិតពិការភាពជូនជនពិការ
- ជំរុញការផ្តល់របបគោលនយោបាយជួយឧបត្ថម្ភជនពិការក្រីក្រតាមសហគមន៍
- ជំរុញការដាក់បញ្ចូលបញ្ហាពិការភាពទៅក្នុងផែនការអភិវឌ្ឍន៍នានា
- បន្តរៀបចំនីតិវិធីសម្រាប់សេវាព្យាបាលដោយចលនា
- បន្តផលិត ផ្គត់ផ្គង់ឧបករណ៍សិប្បនិម្មិត ដើម្បីស្តារកាយសម្បទាជូនជនពិការដោយឥតគិតថ្លៃ
- បន្តការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ដោះស្រាយការងារ និងមុខរបរជូនជនពិការ
- ជំរុញការរៀបចំនីតិវិធីនៃការធ្វើអធិការកិច្ច វិធានការព្រមានដាក់កំហិត និងផាកពិន័យផ្សេងៗ ចំពោះក្រសួង ស្ថាប័ន និងក្រុមហ៊ុនឯកជនដែលមិនបានច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ
- បន្តពង្រីកការដាក់ហិបមូលនិធិជនពិការនៅតាមទីតាំងផ្សេងៗទៀត នៅតាមរាជធានី ខេត្ត។

៤-អភិវឌ្ឍសុខុមាលភាពមនុស្សចាស់

- បន្តរៀបចំសេចក្តីព្រាងថ្មី ស្តីពីគោលនយោបាយជាតិកម្ពុជាដើម្បីមនុស្សចាស់
- បន្តរៀបចំសេចក្តីព្រាងគោលការណ៍ណែនាំ ស្តីពីការថែទាំមនុស្សចាស់តាមលំនៅឋាននៅកម្ពុជា និងជំរុញការបង្កើតសមាគមមនុស្សចាស់នៅតាមរាជធានី ខេត្ត
- បន្តក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ អន្តរជាតិ ដើម្បីលើកកម្ពស់សុខុមាលភាពមនុស្សចាស់កាន់តែប្រសើរឡើង។

៥-អភិវឌ្ឍរបបសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល

- បន្តចេញប្រកាសទទួលស្គាល់អតីតមន្ត្រីរាជការស៊ីវិលដែលផ្ទេរមកក្រសួង ស.អ.យ
- បន្តធ្វើបច្ចុប្បន្នភាពសិទ្ធិវន្ត ប.ជ.ស នៅខេត្តដែលនៅសេសសល់ និងជំរុញការបើកផ្តល់របបសន្តិសុខសង្គមតាមប្រព័ន្ធធនាគារ
- បន្តពិនិត្យ កែសម្រួលប្រាក់របបសន្តិសុខសង្គមជូនដល់អតីតមន្ត្រីរាជការស៊ីវិល
- ជំរុញរៀបចំប្រកាសអន្តរក្រសួងរវាងក្រសួងអាណាព្យាបាលនៃ ប.ជ.ស ដើម្បីអនុវត្តអត្រាភាគទានជាមូលនិធិសម្រាប់ទ្រទ្រង់ ប.ជ.ស
- ជំរុញការគ្រប់គ្រងទិន្នន័យមន្ត្រីរាជការស៊ីវិលជាមួយក្រសួងមុខងារសាធារណៈ ដើម្បីដាក់មន្ត្រីរាជការស៊ីវិលចូលនិវត្តន៍ឲ្យទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាព

- ជំរុញរៀបចំ និងដាក់ឲ្យដំណើរការសាខា ប.ជ.ស ក្រុង ស្រុក ខណ្ឌ នៅរាជធានី ខេត្ត

៦-អភិវឌ្ឍសុខុមាលភាពអតីតយុទ្ធជន

- បន្តចេញប្រកាសទទួលស្គាល់អតីតយុទ្ធជនដែលផ្ទេរពីក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ
- បន្តរៀបចំកែសម្រួលប្រាក់របបសន្តិសុខសង្គមសម្រាប់អតីតយុទ្ធជន និងគ្រួសារ
- ពង្រឹងការបើកផ្តល់ប្រាក់របបគោលនយោបាយដល់មុខសញ្ញាអតីតយុទ្ធជន និងគ្រួសារ
- បន្តរៀបចំសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការកំណត់អត្រាភាគទានសម្រាប់ទ្រទ្រង់បេឡាជាតិអតីតយុទ្ធជន
- រៀបចំប្រកាស ស្តីពីការផ្ទេរការគ្រប់គ្រង និងការអនុវត្តរបបសន្តិសុខសង្គមរបស់អតីតយុទ្ធជនពីមន្ទីរស.អ.យ ខេត្តតាកែវ ឧត្តរមានជ័យ កំពត បន្ទាយមានជ័យ និងខេត្តព្រៃវែង មក ប.ជ.អ ដើម្បីអនុវត្តការបើកផ្តល់តាមប្រព័ន្ធធនាគារ
- ជំរុញការរៀបចំលិខិតបទដ្ឋាន និងនីតិវិធីផ្សេងៗសម្រាប់ដំណើរការ ប.ជ.អ

-បន្តធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជននៅខេត្តព្រៃវែង ឧត្តរមានជ័យលើកទី២ កំពតលើកទី២ តាកែវលើកទី ៣ និងអតីតយុទ្ធជនដែលផ្ទេរពីក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ

-ពង្រឹងកិច្ចសហការជាមួយធនាគារដៃគូក្នុងការបើកផ្តល់របបសន្តិសុខសង្គមជូនអតីតយុទ្ធជន និង គ្រួសារអតីតយុទ្ធជន

-ជំរុញការបើកផ្តល់ប្រាក់របបសន្តិសុខសង្គមជូនអតីតយុទ្ធជន និងគ្រួសារ តាមរយៈប្រព័ន្ធធនាគារនៃ ខេត្តដែលបានធ្វើបច្ចុប្បន្នភាពរួច

-បន្តទទួល ពិនិត្យ និងផ្ទៀងផ្ទាត់លើសំណុំបែបបទស្នើសុំប្រាក់បេឡាមរណសង្គ្រោះ

-ពង្រឹងការអនុវត្តបេឡាមរណសង្គ្រោះ ស.អ.ក ស្របតាមគោលការណ៍នៃលក្ខន្តិកៈ ស.អ.ក ឲ្យបាន ទាន់ពេលវេលា និងមានប្រសិទ្ធភាព

-បំផុសចលនា ៣ពូកែ ក្នុងអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន

-ពង្រឹងការអនុវត្តគោលការណ៍កំណត់អត្តសញ្ញាណអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ ដែលត្រូវ ទទួលសម្បទានដ៏សង្គមកិច្ច ដោយឈរលើគោលការណ៍សមធម៌

-ជំរុញសកម្មភាពការងាររបស់គណៈកម្មាធិការអភិវឌ្ឍន៍សហគមន៍អតីតយុទ្ធជនឃុំ សង្កាត់

-បន្តផ្សព្វផ្សាយដល់មន្ត្រីរាជការស៊ីវិល ក្នុងក្រសួង ស.អ.យ ឲ្យដាក់ពាក្យចូលជាសមាជិក ស.អ.ក នៅ តាមនាយកដ្ឋាន និងអង្គភាពក្រោមឱវាទក្រសួង។

៧. បង្កើតប្រព័ន្ធសន្តិសុខសង្គមទូលំទូលាយសម្រាប់ប្រជាជនកម្ពុជា

-ជំរុញឲ្យមានសិក្សាបន្ថែមលើសេចក្តីព្រាងច្បាប់ ស្តីពីរបបសន្តិសុខសង្គមសម្រាប់ប្រជាជនកម្ពុជា

-រៀបចំចងក្រងលិខិតបទដ្ឋានគតិយុត្តតាមទ្រព្យ។

៨. អភិវឌ្ឍសមត្ថភាពស្ថាប័ន និងពង្រឹងភាពជាដៃគូ

-បន្តអនុវត្តគោលការណ៍ពង្រឹងសមត្ថភាពស្ថាប័ន មន្ត្រីរាជការស៊ីវិល និងការគ្រប់គ្រងក្របខ័ណ្ឌមន្ត្រី រាជការស៊ីវិល

-បន្តរៀបចំឯកសារដំឡើងឋានន្តរស័ក្តិ ថ្នាក់ និងប្រាក់បំណាច់មុខងារ និងប្រាក់បំណាច់ផ្សេងៗជូនមន្ត្រី រាជការស៊ីវិល

-ពង្រឹងការគ្រប់គ្រងមន្ត្រីរាជការ តាមរយៈការអនុវត្តច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល បទ បញ្ជាផ្ទៃក្នុង និងរបៀបរបបធ្វើការឲ្យបានហ្នឹងម៉ាត់

-រៀបចំផែនការក្របខ័ណ្ឌមន្ត្រីរាជការឆ្នាំ២០១៤ សម្រាប់ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ

-បន្តរៀបចំរបាយការណ៍ស្តីពីការពិនិត្យមើលមុខងារឡើងវិញ របស់ក្រសួង ស.អ.យ

-ត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៣ និងទិសដៅការកិច្ចឆ្នាំ២០១៤

-បន្តពិនិត្យ កែសម្រួលសេចក្តីព្រាងចុងក្រោយផែនការយុទ្ធសាស្ត្រឆ្នាំ២០១៤-២០១៨ របស់ក្រសួង ស.អ.យ

-បន្តធ្វើបច្ចុប្បន្នភាពព័ត៌មានស្តីពីលទ្ធផលការងារ និងសកម្មភាពថ្នាក់ដឹកនាំរបស់ក្រសួង នៅក្នុងគេហទំព័រ របស់ក្រសួង (www.mosvy.gov.kh)

-ជំរុញការបើកផ្តល់ប្រាក់បៀវត្សរ៍ និងការផ្គត់ផ្គង់ផ្សេងៗ ឲ្យបានទាន់ពេលវេលា មានប្រសិទ្ធភាព និង តម្លាភាព

-ធ្វើការណែនាំបំពេញបន្ថែមនូវបច្ចេកទេសគ្រប់គ្រងថវិការដ្ឋ យកចិត្តទុកដាក់ដល់ការត្រួតពិនិត្យបញ្ជី គណនេយ្យ និងពង្រឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ

-ជំរុញអនុវត្តកម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ

-ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ និងបន្តនិរន្តរភាពការងាររបស់អង្គការ

-ពង្រឹងពង្រីកទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី ពហុភាគី ជាមួយបណ្តាប្រទេសនានា សហគមន៍អាស៊ាន និងសហគមន៍អន្តរជាតិ

-បង្កើនការគាំទ្រដំណើរការវិទ្យាស្ថានជាតិសង្គមកិច្ច សំដៅបណ្តុះបណ្តាលធនធានមនុស្សសម្រាប់ស្ថាប័នរដ្ឋ វិស័យឯកជន និងអង្គការមិនមែនរដ្ឋាភិបាលដែលពាក់ព័ន្ធនឹងការផ្តល់សេវាសង្គមកិច្ច

-បង្កើនការសិក្សាស្រាវជ្រាវ និងពង្រីកកម្មវិធីសិក្សាលើជំនាញផ្សេងៗទៀត ទាំងកម្រិតឧត្តមសិក្សា និងកម្រិតវិញ្ញាបនបត្រ

-ផ្សព្វផ្សាយប្រកាសស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់អគ្គាធិការដ្ឋាន។

រាជធានីភ្នំពេញ, ថ្ងៃទី០៧ ខែមីនា ឆ្នាំ ២០១៤

រដ្ឋមន្ត្រី



[Handwritten signature in black ink]

វង សុតិ